

ស្តង់ដារធុរកិច្ចអន្តរជាតិស្តីពីការប្រឆាំងនឹងការស្តាប់បង្គោល

ឯកសារនេះពិនិត្យមើលលើស្តង់ដារអន្តរជាតិ ដែលមានស្រាប់ទាក់ទងនឹងការប្រឆាំងនឹងការស្តាប់បង្គោលនិងបង្ហាញពីទិដ្ឋភាពទូទៅអំពីអត្ថប្រយោជន៍ និងបញ្ហាប្រឈមក្នុងការរួមបញ្ចូលស្តង់ដារទាំងនេះទៅក្នុងការអនុវត្តធុរកិច្ចនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។

ករណីសិក្សាក្នុងតំបន់ដែលទទួលបានជោគជ័យក្នុងការបញ្ចូលស្តង់ដារទាំងនេះក៏នឹងលើកយកមករៀបរាប់បង្ហាញនៅក្នុងឯកសារនេះផងដែរ ។

គោលបំណង

អង្គការស្តង់ដារអន្តរជាតិ (ISO) បានកំណត់និយមន័យស្តង់ដារថាជា “ឯកសារដែលផ្តល់នូវតម្រូវការ លក្ខណៈភិនភាគ គោលការណ៍ណែនាំ ឬលក្ខណៈសម្បត្តិ សម្រាប់ប្រើប្រាស់ទូទៅដើម្បីធានាថា សម្ភារៈ ផលិតផល ដំណើរការ និងសេវាកម្មមានលក្ខណៈសមស្របទៅនឹងគោលបំណង ។”

នៅក្នុងបរិបទនៃឯកសារនេះ ស្តង់ដារធុរកិច្ចអន្តរជាតិគឺជាមូលដ្ឋាននៃការដែលក្រុមហ៊ុនអាចប្រើប្រាស់សម្រាប់ជួយក្នុងការរៀបចំប្រព័ន្ធប្រតិបត្តិតាម។ ស្តង់ដារទាំងនេះអាចបត់បែនបានតាមកាលៈទេសៈ និងមានប្រភេទនិងទំហំខុសពីគ្នាអាស្រ័យតាមតម្រូវការផ្សេងៗគ្នារបស់ក្រុមហ៊ុននីមួយៗ ។

ក្រុមហ៊ុនអាចប្រើប្រាស់ស្តង់ដារក្នុងស្រុកដែលអនុលោមតាមច្បាប់ក្នុងប្រទេស ឬច្បាប់នៅប្រទេសដទៃផ្សេងទៀតបើសិនជាមានប្រតិបត្តិការ ឬទំនាក់ទំនងធុរកិច្ចក្រៅប្រទេស ។

ការអនុវត្តប្រព័ន្ធប្រតិបត្តិតាមនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះសហគ្រាសធុនតូចនិងមធ្យម (SME) នៅមានកម្រិតនៅឡើយ ។

យោងតាមរបាយការណ៍អង្គការតម្លាភាពកម្ពុជាស្តីពីការយល់ឃើញពីអំពើពុករលួយនៅក្នុងសហគ្រាសធុនតូចនិងមធ្យមនៅប្រទេសកម្ពុជាឆ្នាំ ២០១៥ បានឱ្យដឹងថា ៦៣% នៃនាយកប្រតិបត្តិក្រុមហ៊ុនមិនដែលលើកយកសុចរិតភាពធុរកិច្ចមកពិភាក្សា នៅក្នុងក្រុមហ៊ុនឡើយ បើទោះបីជា ៤៧% នៃនាយកប្រតិបត្តិទាំងនោះនិយាយថាពួកគេធ្លាប់ជួបប្រទះ ឬដឹងលឺពីបញ្ហាពុករលួយនេះ ។

ក្រៅពីនេះ ការសិក្សាស្ទង់មតិឆ្នាំ ២០១៤ របស់អង្គការពលកម្មអន្តរជាតិ (ILO) បានបង្ហាញឱ្យឃើញថានៅពេលជួបប្រទះការអនុវត្តពុករលួយ ឬមិនត្រឹមត្រូវតាមសីលធម៌ ក្រុមហ៊ុនភាគច្រើន(៣៣%)នៅប្រទេសកម្ពុជាមិនចាត់វិធានការដោះស្រាយឡើយ មានតែ ១៩% ប៉ុណ្ណោះដែលបានបង្កើតគោលនយោបាយ ឬក្រមសីលធម៌ច្បាស់លាស់ ដើម្បីកាត់បន្ថយការអនុវត្តពុករលួយ និងមិនត្រឹមត្រូវតាមសីលធម៌ ។ លើសពីនេះ ប្រទេសកម្ពុជានៅមិនទាន់មានស្តង់ដារគ្រប់ជ្រុងជ្រោយដែលក្រុមហ៊ុនអាចយកទៅប្រើប្រាស់បានសម្រាប់ប្រឆាំងការស្តាប់បង្គោលនៅឡើយទេ ។

ស្តង់ដារអន្តរជាតិអាចជួយបំពេញចន្លោះខ្វះខាតនេះបានដោយការបង្កើតជាក្របខ័ណ្ឌសម្រាប់ឱ្យក្រុមហ៊ុនរៀបចំគោលនយោបាយនាពេលអនាគតដើម្បីដោះស្រាយបញ្ហាពុករលួយ ។ ឯកសារនេះក៏មានគោលបំណងបង្កើនការយល់ដឹង និងការទាមទារឱ្យដាក់បញ្ចូលស្តង់ដារធុរកិច្ចអន្តរជាតិទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុនផងដែរ ។ គោលបំណងយូរអង្វែង នៃការស្រាវជ្រាវនេះគឺបង្កើតនូវវប្បធម៌លើកស្ទួយសុចរិតភាព និងសីលធម៌ក្នុងវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ។

កម្មវិធីសុចរិតភាពធុរកិច្ច (BIP) របស់ អង្គការតម្លាភាពកម្ពុជា

អង្គការតម្លាភាពកម្ពុជាជាតំណាងប្រចាំប្រទេសរបស់
អង្គការតម្លាភាពអន្តរជាតិដែលជាអង្គការសង្គមស៊ីវិល
សកលលោកដឹកនាំការប្រឆាំងអំពើពុករលួយ ។ កម្មវិធី
សុចរិតភាពធុរកិច្ចរបស់អង្គការតម្លាភាពកម្ពុជាបានចាប់
ដំណើរការនៅខែមករា ឆ្នាំ ២០១៤ ជាផ្នែកមួយនៃគំនិត
ផ្តួចផ្តើមអន្តរជាតិរបស់អង្គការតម្លាភាពអន្តរជាតិ ដើម្បី
កាត់បន្ថយអំពើពុករលួយ តាមរយៈការលើកស្ទួយ
តម្លាភាព គណនេយ្យភាព និងសុចរិតភាពនៅក្នុងការ
អនុវត្តធុរកិច្ច ។ កម្មវិធីនេះធ្វើការជាមួយក្រុមហ៊ុន
អាជីវកម្មតាមរយៈការផ្តល់សេវានិងការបណ្តុះបណ្តាល
ផ្សេងៗ ដើម្បីជួយក្រុមហ៊ុនឱ្យចៀសផុតពីហានិភ័យនៃ
អំពើពុករលួយ ។ សេវាផ្តល់ជូនរួមមានការជួយក្រុមហ៊ុន
អនុវត្តប្រព័ន្ធសុចរិតភាពសាជីវកម្ម(CIS) ដោយផ្នែក ឬ
ទាំងមូល វគ្គបណ្តុះបណ្តាលមូលដ្ឋានច្បាប់ប្រឆាំងអំពើ
ពុករលួយ តម្លៃសេវាសាធារណៈ និងមូលដ្ឋានគ្រឹះនៃ
នីតិវិធីច្បាប់បញ្ញត្តិ ។ កម្មវិធីសុចរិតភាពធុរកិច្ចក៏មាន
ផ្តល់ការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ និងការបណ្តុះ
បណ្តាលបច្ចេកទេសអំពីឧបករណ៍វាយតម្លៃដោយខ្លួនឯង
ផ្ដោតលើនីតិវិធីនិងគោលនយោបាយប្រតិបត្តិតាមបច្ចុប្បន្ន
របស់ក្រុមហ៊ុនដើម្បីបង្កើនប្រសិទ្ធភាពឱ្យដល់កម្រិត
អតិបរមា ។ កម្មវិធីសុចរិតភាពធុរកិច្ចកំពុងតែប្រមូលផ្តុំ
និងស្រាវជ្រាវព័ត៌មានទាក់ទងនឹងស្តង់ដារអន្តរជាតិដើម្បី
ណែនាំទៅដល់វិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជា ។

អត្ថប្រយោជន៍នៃស្តង់ដារអន្តរជាតិ

ទាក់ទងជាមួយនឹងអ្នកទិញនិងវិនិយោគទុន

វិស័យឧស្សាហកម្មសំខាន់ៗនៅប្រទេសកម្ពុជា ដូចជា
វិស័យកសិកម្ម និងកម្មន្តសាលកម្មធុនស្រាលគឺជាប្រភេទ

វិស័យដែលជំរុញដោយអ្នកទិញ ជាជាងដោយផលិតករ ។
ឧស្សាហកម្មដែលមានខ្សែចង្វាក់តម្លៃជំរុញដោយអ្នកទិញ
មានរបាំងចូលទីផ្សារទាប ដែលជាហេតុនាំឱ្យមានការ
ប្រកួតប្រជែងច្រើនជាងឧស្សាហកម្មដែលជំរុញដោយ
ផលិតករ ។ ដោយសារមានការប្រកួតប្រជែងច្រើនបែប
នេះ ផលិតករត្រូវធ្វើឱ្យផលិតផលរបស់ពួកគេខុសពីគេ
តាមរយៈការរចនាផលិតផល ឬការធ្វើទីផ្សារដើម្បីរក្សា ឬ
បង្កើនកិច្ចការជំនួញជាមួយអ្នកទិញ ។ ដូចនេះភាពជោគ
ជ័យរបស់ក្រុមហ៊ុននៅក្នុងឧស្សាហកម្មដែលជំរុញដោយ
អ្នកទិញគឺពឹងផ្អែកទាំងស្រុងទៅលើការគាំទ្រពីអ្នកទិញ ។
គួរបញ្ជាក់ផងដែរថាពាណិជ្ជករ និងអ្នកទិញ គឺជាតួអង្គ
ពហុជាតិដែលនាំយកផលិតផលរបស់ផលិតករទៅលក់
នៅទីផ្សារអន្តរជាតិ ។

ទ្រព្យវិនិយោគមាននិរន្តរភាពនៅក្នុងតំបន់
អាស៊ីបានកើនឡើងពី ៤០ពាន់លាន ទៅ
៥៣ពាន់លានដុល្លារ ពីចន្លោះឆ្នាំ២០១២
ទៅ២០១៤ដែលមានកំណើនសរុបដល់ទៅ
៣២ភាគរយ ។

ការប្រើប្រាស់ស្តង់ដារអន្តរជាតិប្រតិបត្តិតាមនិងប្រឆាំង
ការស្តង់ដារ នឹងជួយឱ្យផលិតករមានសមត្ថភាពប្រកួត
ប្រជែងកាន់តែខ្លាំងជាងផលិតករដែលមិនប្រើប្រាស់
ស្តង់ដារទាំងនេះ ។ ក្រុមហ៊ុនអន្តរជាតិនាពេលបច្ចុប្បន្ន
កំពុងតែប្រកាន់ជំហរកាន់តែរឹងមាំចំពោះការអនុវត្ត
ធុរកិច្ចស្អាតស្អំ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនទៅ
កាន់ភាគីពាក់ព័ន្ធសំខាន់ៗដូចជាអតិថិជន និងអ្នកពាក់
ព័ន្ធផ្សេងទៀត ។ ដូចនេះ ក្រុមហ៊ុនទាំងនោះអាចបង្កើត
ភាពជាដៃគូជាមួយផលិតករដែលមានទំនួលខុសត្រូវ
ចំពោះសង្គមខ្ពស់ ។

យោងតាមរបាយការណ៍ត្រួតពិនិត្យឡើងវិញពីការ

វិនិយោគមាននិរន្តរភាពជាសកលឆ្នាំ២០១៤ បានឱ្យដឹងថា ទីផ្សារវិនិយោគមាននិរន្តរភាពជាសកលបានកើនឡើងពី ២១,៥% (ឆ្នាំ២០១២) ដល់ ៣០,២% (ឆ្នាំ២០១៤) នៃទ្រព្យសកម្មដែលស្ថិតក្រោមការគ្រប់គ្រងដោយវិជ្ជាជីវៈ ។ បើយោងតាមរបាយការណ៍នេះ ទ្រព្យវិនិយោគមាននិរន្តរភាពនៅតំបន់អាស៊ីកើនឡើងពី ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ដល់៥៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៤ ដែលមានកំណើនសរុបដល់ទៅ ៣២% ។ ស្ថិតិទាំងនេះបង្ហាញពីនិន្នាការនៃកំណើនអ្នកវិនិយោគទុនលើជំនួញដែលពួកគេយល់ឃើញថាកាន់តែមាននិរន្តរភាព ។

ការដាក់បញ្ចូលស្តង់ដារធុរកិច្ចអន្តរជាតិទៅក្នុងគោលនយោបាយក្រុមហ៊ុនធ្វើឱ្យអ្នកទិញ ក៏ដូចជាអ្នកវិនិយោគមានទំនុកចិត្តលើវិជ្ជាជីវៈនិងសុចរិតភាពរបស់ផលិតករ ហើយក៏ធានានូវនិរន្តរភាពធុរកិច្ចផងដែរ ។ ក្រុមហ៊ុនអាចទទួលបានអត្ថប្រយោជន៍ជាច្រើនពីការមានកេរ្តិ៍ឈ្មោះល្អប្រសើរនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែក្លាយជាប្រទេសគោលដៅវិនិយោគដ៏ទាក់ទាញ ។ ក្នុងឆ្នាំ២០១៤ ប្រទេសកម្ពុជាត្រូវបានគេសង្កេតឃើញថាជាប្រទេសមួយក្នុងចំណោម “ប្រទេសដែលមានការរីកលូតលាស់ បំផុតក្នុងការចូលរួមចំណែកដល់ខ្សែចង្វាក់តម្លៃផលិតកម្មជាសកល”¹ ។ ការសង្កេតនេះធ្វើឡើងបន្ទាប់ពីមានការវិនិយោគយ៉ាងសន្លឹកសន្លាប់ពីប្រទេសជប៉ុនលើវិស័យកម្មន្តសាលកម្មនៅក្នុងប្រទេសកម្ពុជាដែលនេះជាកត្តាជំរុញឱ្យអ្នកវិនិយោគទុនដទៃទៀតធ្វើការកត់សម្គាល់ ។

លើសពីនេះ ស្តង់ដារអន្តរជាតិត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាងស្តង់ដារក្នុងស្រុកពីសំណាក់

អ្នកទិញអន្តរជាតិ ។ ក្រុមហ៊ុនដែលធ្លាប់មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនិងការស្តុកប៉ាន់ ហើយមានកេរ្តិ៍ឈ្មោះមិនសូវល្អក៏អាចប្រើប្រាស់ស្តង់ដារអន្តរជាតិនេះដើម្បីទទួលបានជាថ្មីនូវទំនុកចិត្តពីភាគីពាក់ព័ន្ធ ។ សម្រាប់ភាគីពាក់ព័ន្ធ ការដាក់បញ្ចូលស្តង់ដារអន្តរជាតិនេះគឺជាការបញ្ជាក់ពីឆន្ទៈ និងដំហើរថ្មីរបស់ក្រុមហ៊ុនក្នុងការធ្វើធុរកិច្ចស្អាតស្អំ ។

នេះជាការធានាមួយដែលនឹងជួយពង្រឹងទំនាក់ទំនងរវាងក្រុមហ៊ុន អ្នកទិញ និងអ្នកវិនិយោគឱ្យកាន់តែរឹងមាំមានការជឿទុកចិត្តរឹតតែខ្លាំង និងនិរន្តរភាពកាន់តែយូរអង្វែង។ សក្តានុពលនៃកំណើនវិនិយោគទុន និងទំនាក់ទំនងរវាងក្រុមហ៊ុនអន្តរជាតិនិងក្រុមហ៊ុនក្នុងស្រុកនេះនឹងផ្តល់នូវអត្ថប្រយោជន៍ដល់ក្រុមហ៊ុនកម្ពុជាដែលកំពុងតែពិចារណាចូលទីផ្សារក្នុងតំបន់ ឬសកល ។ បើសិនជាប្រទេសមួយមានកេរ្តិ៍ឈ្មោះមិនសូវល្អផ្នែកពលកម្ម និងសិទ្ធិមនុស្ស ការរួមបញ្ចូលស្តង់ដារទាំងនេះទៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុននឹងផ្តល់តម្លៃបន្ថែមទៅលើអាជីវកម្មរបស់ខ្លួនបើសិនជាក្រុមហ៊ុននោះមានបំណងធ្វើអាជីវកម្មនាំមុខគេនៅក្នុងទីផ្សារក្នុងតំបន់ ឬអន្តរជាតិ ។

ទាក់ទងជាមួយនឹងក្រុមហ៊ុនមេ

ការដាក់បញ្ចូលស្តង់ដារប្រឆាំងការស្តុកប៉ាន់នឹងផ្តល់នូវបាំងការពារខ្លួនដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុននៅពេលដែលមានការចោទប្រកាន់លើក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសមាជិករបស់ខ្លួនពីបទល្មើសទាក់ទងនឹងការស្តុកប៉ាន់ ឬការប្រព្រឹត្តពុករលួយ ។ ក្រុមហ៊ុនអាចការពារខ្លួនបាននៅចំពោះមុខច្បាប់ និងអាចកាត់បន្ថយភាពងាយនឹងទទួលបានការចោទប្រកាន់ បើសិនជាក្រុមហ៊ុនអាចអះអាងបង្ហាញថានៅក្នុងរចនាសម្ព័ន្ធក្រុមហ៊ុនទាំងមូលរបស់ខ្លួនមានប្រព័ន្ធគ្រប់គ្រងការប្រឆាំងការស្តុកប៉ាន់ (ABMS) ដែលបញ្ជាក់ដោយស្តង់ដារអន្តរជាតិ ។

¹ “ការធ្លាក់ចុះនៃខ្សែចង្វាក់តម្លៃ: អង្គការពាណិជ្ជកម្មពិភពលោក”
<http://www.phnompenhpost.com/business/value-chain-decline-wto>.

ចំណុចនេះមានបកស្រាយលម្អិតនៅក្នុងផ្នែក **BS 10500** នៃឯកសារនេះ ។

ទាក់ទងជាមួយនឹងបុគ្គលិកផ្ទៃក្នុង

ការដាក់បញ្ចូលស្តង់ដារប្រឆាំងការស្តាប់អាចជួយពង្រឹងរចនាសម្ព័ន្ធប្រឆាំងការស្តាប់ ឬប្រតិបត្តិតាមដែលក្រុមហ៊ុនមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីបង្កើតនីតិវិធីស្តង់ដារសម្រាប់អនុវត្តនៅពេលជួបប្រទះនឹងការស្តាប់ ។ វត្តមានរបស់នីតិវិធីស្តង់ដារសម្រាប់អនុវត្តនឹងផ្តល់នូវភាពអាចព្យាករណ៍ដឹងមុនបានព្រមទាំងជួយបុគ្គលិកឱ្យយល់ដឹងពីបែបបទដែលត្រូវអនុវត្តនៅពេលពួកគេស្ថិតក្នុងស្ថានភាពទាក់ទងនឹងការស្តាប់ ដូចនេះជួយឱ្យបុគ្គលិកធ្វើការសម្រេចចិត្តបានល្អប្រសើរ និងការការពារសកម្មភាពអាជីវកម្មមិនឱ្យមានការរំស្ទះ ។ ក្រៅពីនេះប្រព័ន្ធទប់ស្កាត់អំពើពុករលួយនឹងជួយរារាំងបុគ្គលិកក្នុងការផ្តល់ ឬទទួលសំណូកមិនឱ្យកើតឡើងតាំងពីដំបូង ។

មានស្តង់ដារផ្សេងៗជាច្រើនដែលក្រុមហ៊ុនអាចអនុវត្តតាមដើម្បីទាញយកនូវអត្ថប្រយោជន៍ដូចដែលបានរៀបរាប់ខាងលើ ។

ប្រភេទស្តង់ដារ

គួបលក់ផែនការរបស់អង្គការសហប្រជាជាតិ (UNGC)

គួបលក់ផែនការរបស់អង្គការសហប្រជាជាតិគឺជាកិច្ចផ្ដួចផ្ដើមនិរន្តរភាពរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងកសាងភាពជាដៃគូជាមួយវិស័យធុរកិច្ច និងសហគមន៍ដើម្បីអនុវត្តគោលការណ៍ទាំងដប់របស់គួបលក់ផែនការនេះ ។ គោលការណ៍ទាំងនោះ

ផ្ដោតលើសិទ្ធិមនុស្ស បរិស្ថាន ពលកម្ម និងជាពិសេសការប្រឆាំងអំពើពុករលួយ ដែលរួមមាន²៖

- សហគ្រាសពាណិជ្ជកម្មត្រូវគាំទ្រ គោរព និងការពារសិទ្ធិមនុស្សដូចមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
- ធានាថាមិនចូលរួមពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
- សហគ្រាសពាណិជ្ជកម្មត្រូវគោរពនូវសេរីភាពក្នុងការបង្កើតសមាគមនិងសិទ្ធិនៃការចរចាជាសមូហភាព
- លុបបំបាត់រាល់ទម្រង់នៃពលកម្មដោយបង្ខំ
- លុបបំបាត់ពលកម្មកុមារ និង
- លុបបំបាត់ការរើសអើងនៅក្នុងការជ្រើសរើសបុគ្គលិក និងនៅក្នុងការងារ
- សហគ្រាសពាណិជ្ជកម្មត្រូវគាំទ្រវិធីសាស្ត្រដោះស្រាយដោយប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមផ្នែកបរិស្ថាន
- អនុវត្តកិច្ចផ្ដួចផ្ដើមលើកស្ទួយទំនួលខុសត្រូវកាន់តែខ្ពស់ចំពោះបរិស្ថាន និង
- ជំរុញការអភិវឌ្ឍនិងផ្សព្វផ្សាយបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន
- សហគ្រាសពាណិជ្ជកម្មត្រូវប្រឆាំងអំពើពុករលួយគ្រប់ទម្រង់រាប់បញ្ចូលទាំងការជំរិតទារ និងការស្តាប់ ។

គោលការណ៍ទាំងអស់នេះផ្តល់នូវក្របខណ្ឌគោលនយោបាយសាធារណៈសម្រាប់ក្រុមហ៊ុន រៀបចំបង្កើត អនុវត្ត និងដាក់បញ្ចេញគោលនយោបាយពេញលេញស្តីពីទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គម

² គោលការណ៍ទាំងដប់នៃកតិកាសញ្ញាជាសកលរបស់អង្គការសហប្រជាជាតិ
<https://www.unglobalcompact.org/what-is-gc/mission/principles>

ក្រុមទាំងគោលនយោបាយប្រឆាំងអំពើពុករលួយផងដែរ ។ សហគ្រាសពាណិជ្ជកម្មដែលមានចំណាប់អារម្មណ៍លើការអនុវត្តក្របខ័ណ្ឌនេះអាចចុះឈ្មោះដើម្បីក្លាយជាហត្ថលេខីរបស់គូបលក់ដែកនេះ ។ ហត្ថលេខីទាំងអស់អាចអនុវត្តក្របខ័ណ្ឌនេះនៅក្នុងប្រទេសនិងថ្នាក់អន្តរជាតិបាន ។ ហត្ថលេខីអាចបង្កើតបណ្តាញគូបលក់ដែករបស់អង្គការសហប្រជាជាតិនៅក្នុងស្រុក ឬក៏ចូលរួមក្នុងកិច្ចផ្ដួចផ្ដើមរបស់គូបលក់ដែកនេះនៅថ្នាក់អន្តរជាតិ ។ ជាទូទៅ បណ្តាញក្នុងស្រុកគ្រប់គ្រងដោយអ្នកតំណាងដែលតែងតាំងដោយគណៈកម្មាធិការគ្រប់គ្រងដែលមានតំណាងមកពីសាធារណជនជាតិ ក្រុមហ៊ុនដឹកនាំគូបលក់ដែកសហគ្រាសធុនតូចនិងមធ្យម និងសមាជិកសង្គមស៊ីវិល ។ ក្រុមហ៊ុនដឹកនាំគូបលក់ដែកទាំងនោះមានកម្មវិធីទំនួលខុសត្រូវចំពោះសង្គមកាន់តែជឿនលឿនធ្វើការកាន់តែសកម្មជាមួយភ្នាក់ងារ UN ពាក់ព័ន្ធបន្តបង្កើតកម្មវិធីកាន់តែមានប្រសិទ្ធភាពដើម្បីចែករំលែកព័ត៌មានជាមួយនឹងសមាជិកបណ្តាញ UNGC ក្នុងស្រុកដទៃផ្សេងទៀត និងចូលរួមកិច្ចប្រជុំជនជាតិខ្ពស់កាន់តែច្រើន ។

បច្ចុប្បន្ននេះ គូបលក់ដែកនេះមានក្រុមហ៊ុនចូលរួមចំនួនលើស ១០,០០០ ដែលមកពីប្រទេសជាង ១៤៥ ។ សកម្មភាពដែលហត្ថលេខីអាចចូលរួមមានដូចជាកិច្ចសន្ទនាអំពីគោលនយោបាយ សន្និសីទសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកម្មវិធីផ្សេងៗទាក់ទងនឹងគោលការណ៍របស់គូបលក់ដែក ក៏ដូចជាការអនុវត្តទិដ្ឋភាពនិងគំរូធុរកិច្ចមាននិរន្តរភាព ។ សកម្មភាពផ្សេងទៀតមានដូចជាចូលរួមផ្សព្វផ្សាយផលិតផល និងសេវាប្រមូលព័ត៌មានពីករណីសិក្សាអំពីការអភិវឌ្ឍទិដ្ឋភាពសម្រាប់ទាំងអស់គ្នារបស់ក្រុមហ៊ុន យុទ្ធសាស្ត្រលើកកម្ពស់ការងារទាក់ទងនឹងទំនួលខុសត្រូវចំពោះសង្គម

របស់សាធារណជន និងធនធានក៏ដូចជាឧបករណ៍សម្រាប់ការគ្រប់គ្រងនានា ។

ការចុះឈ្មោះចូលរួមក្នុងគូបលក់ដែករបស់អង្គការសហប្រជាជាតិ

ដើម្បីចុះឈ្មោះចូលរួមក្នុងគូបលក់ដែកក្រុមហ៊ុនតម្រូវឱ្យមានលិខិតប្តេជ្ញាចិត្ត ដែលចុះហត្ថលេខាដោយថ្នាក់ដឹកនាំធំជាងគេបំផុតនៅក្នុងក្រុមហ៊ុន (ដូចជានាយកប្រតិបត្តិ) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគូបលក់ដែក និងគោលការណ៍ទាំងដប់របស់គូបលក់ដែក ។ ក្រុមហ៊ុនត្រូវបំពេញទម្រង់បែបបទតាមអនឡាញ និងភ្ជាប់ជាមួយនូវច្បាប់ចម្បងអេឡិចត្រូនិចនៃលិខិតប្តេជ្ញាចិត្ត ។

ក្រុមហ៊ុននឹងត្រូវបំពេញកាតព្វកិច្ចជាច្រើនផ្សេងទៀតដូចជាផ្តល់វិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំដើម្បីទ្រទ្រង់គូបលក់ដែក និងជាពិសេសផ្តល់របាយការណ៍ប្រចាំឆ្នាំអំពីដំណើរការនៃការអនុវត្តគោលការណ៍ទាំងដប់របស់គូបលក់ដែកអំឡុងពេលមួយឆ្នាំកន្លងមក ។ គួរកត់សម្គាល់ថារបាយការណ៍នេះអាចជាឯកសារមួយដាច់ដោយឡែកតែឯង ឬជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ។

សម្រាប់ព័ត៌មានបន្ថែម អាចស្វែងរកបាននៅ <http://www.unglobalcompact.org>.

BS 10500

BS 10500 គឺជាប្រព័ន្ធគ្រប់គ្រងការប្រឆាំងការស្តុកប៉ាន់ដែលបង្កើតឡើងដោយស្ថាប័នស្តង់ដារអង់គ្លេស។ ស្តង់ដារនេះមានសម្រាប់ក្រុមហ៊ុនគ្រប់ទំហំដោយសារវាមានលក្ខណៈអាចផ្លាស់ប្តូរបានទៅតាមតម្រូវការ

ហើយប្រព័ន្ធនេះក៏អាចរកបាននៅទូទាំងពិភពលោក សម្រាប់ឱ្យក្រុមហ៊ុនប្រើប្រាស់ផងដែរ ។

លក្ខណៈពិសេសប្លែកពីគេរបស់ប្រព័ន្ធ BS 10500 នេះគឺថាប្រព័ន្ធនេះយកច្បាប់ប្រឆាំងការស្តាប់បង់របស់ ចក្រភពអង់គ្លេសឆ្នាំ២០១០ ធ្វើជាមូលដ្ឋានដើម្បី សម្របខ្លួនតាមតម្រូវការផ្នែកផ្លូវច្បាប់របស់ចក្រភព អង់គ្លេស ។ ឧទាហរណ៍ មាត្រា២ ផ្នែកទី៧ នៃច្បាប់ នេះបានចែងថានៅពេលក្រុមហ៊ុនទទួលការចោទ ប្រកាន់ពីបទស្តាប់បង់ ក្រុមហ៊ុនត្រូវបង្ហាញថាខ្លួនមាន “នីតិវិធីគ្រប់គ្រាន់” ក្នុងការទប់ស្កាត់និយោជិតមិនឱ្យ ទទួលសំណុំ ។ ភស្តុតាងបង្ហាញនេះនឹងក្លាយជា “របាំងការពារ” ក្រុមហ៊ុននៅក្នុងដំណើរការកាត់ក្តី ជាពិសេសទោះបីជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនមេ និយោជិត ឬអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានគេឃើញ ថាបានប្រព្រឹត្តអំពើពុករលួយពិតមែន ។ ដូចនេះ ប្រព័ន្ធ BS 10500 នេះមានការធានានូវលក្ខណៈ “គ្រប់គ្រាន់” ស្របទៅតាមក្របខ័ណ្ឌច្បាប់ប្រឆាំង ការស្តាប់បង់ ។ ក្រុមហ៊ុនដែលស្ថិតក្រោមច្បាប់ ប្រឆាំងការស្តាប់បង់របស់ចក្រភពអង់គ្លេសនេះអាច យកស្តង់ដារBS 10500នេះធ្វើជាវិធានការបង្ការទុក មុនសម្រាប់នៅពេលមានករណីជាប់ទាក់ទិននឹងការ ស្តាប់បង់ ។ ក្រុមហ៊ុនដែលមានទំនួលខុសត្រូវចំពោះ ច្បាប់នេះរួមមានក្រុមហ៊ុនបុត្រសម្ព័ន្ធបរទេសរបស់ ក្រុមហ៊ុនចក្រភពអង់គ្លេសដែលអាចធ្វើឱ្យក្រុមហ៊ុនមេ ទទួលខុសត្រូវចំពោះមុខច្បាប់បើសិនជាក្រុមហ៊ុនបុត្រ សម្ព័ន្ធនោះប្រព្រឹត្តការស្តាប់បង់ ។ ក្រៅពីនេះក្រុមហ៊ុន បរទេសដែលចង់ធ្វើធុរកិច្ចនៅចក្រភពអង់គ្លេសក៏អាច ទទួលការចោទប្រកាន់យោងតាមច្បាប់នេះផងដែរ ។

ប្រព័ន្ធគ្រប់គ្រងប្រឆាំងការស្តាប់បង់ BS 10500 ផ្តល់ យ៉ាងទូលំទូលាយនូវនីតិវិធីប្រឆាំងអំពើពុករលួយ

និងការស្តាប់បង់ក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ទាំងមូលរបស់ ក្រុមហ៊ុន ក៏ដូចជាទំនាក់ទំនងជាមួយដៃគូអាជីវកម្ម និងអតិថិជន ។ នីតិវិធីទាំងនេះគ្របដណ្តប់លើ ចំណុចសំខាន់ៗដូចជា នីតិវិធីជ្រើសរើសបុគ្គលិក គោលនយោបាយស្តីពីអំណោយនិងវិភាគទាន ការបង់ ប្រាក់សម្រួលការងារ ការត្រួតពិនិត្យលទ្ធកម្ម ការរៀប ចំសម្រាប់ការរាយការណ៍សម្ងាត់ និងការត្រួតពិនិត្យ ឡើងវិញអំពីការគ្រប់គ្រងថ្នាក់លើ ។ នៅចុងបញ្ចប់ ក្រុមហ៊ុននឹងអាចទទួលបានវិញ្ញាបនបត្រពិភាគីទីបី ឯករាជ្យបញ្ជាក់ពីប្រព័ន្ធទទួលបានរបស់ក្រុមហ៊ុន ។

ដំណើរការនៃការធ្វើវិញ្ញាបនកម្មប្រព័ន្ធ BS 10500 មានដូចតទៅ៖

១. ដាក់ពាក្យស្នើសុំ

ដាក់ពាក្យស្នើសុំវិញ្ញាបនបត្រតាមគេហទំព័ររបស់ ប្រព័ន្ធ BS 10500 (ដូចមានបង្ហាញនៅខាងក្រោម) ដោយស្នើសុំសម្រង់តម្លៃ ឬព័ត៌មានលម្អិត ។ ប្រធាន ផ្នែកអតិថិជននឹងធ្វើការណែនាំដល់ក្រុមហ៊ុនពីជំហាន ដែលត្រូវធ្វើបន្ទាប់ ។

២. វាយតម្លៃ

ត្រួតពិនិត្យពីភាពត្រៀមខ្លួនរួចរាល់របស់ក្រុមហ៊ុនដើម្បី មើលថាតើនីតិវិធីចំបាប់របស់ប្រព័ន្ធ BS 10500 មាន ហើយឬនៅ ។ បើសិនជាមាន ការវាយតម្លៃផ្លូវការពី នីតិវិធីបច្ចុប្បន្នរបស់ក្រុមហ៊ុននឹងចាប់ផ្តើមដើម្បីបញ្ជាក់ ថានីតិវិធីទាំងនោះត្រូវបានអនុវត្ត និងដំណើរការ ប្រកបដោយប្រសិទ្ធភាព ដែលនេះជាតម្រូវការ ចាំបាច់មុននឹងទទួលបានវិញ្ញាបនបត្រ ។ បើសិនជា នៅមិនទាន់មាននីតិវិធីគ្រប់គ្រាន់ទេនោះ ក្រុមហ៊ុនBSI អាចជួយក្រុមហ៊ុនក្នុងការអនុវត្តកញ្ចប់សេវាដែល រៀបចំទៅតាមតម្រូវការរបស់ក្រុមហ៊ុន ។

៣. វាយតម្លៃទទួលស្គាល់

បន្ទាប់ពីឆ្លងផុតការវាយតម្លៃច ក្រុមហ៊ុននឹងទទួលបានវិញ្ញាបនបត្រប្រព័ន្ធបទប្រចាំ BS 10500 ដែលមានសុពលភាពរយៈពេល ៣ឆ្នាំ ។

៤. វាយតម្លៃលើការអនុវត្ត

ប្រធានផ្នែកអភិវឌ្ឍន៍នឹងចុះពិនិត្យក្រុមហ៊ុនជាប្រចាំដើម្បីពង្រឹងប្រព័ន្ធឱ្យប្រសើរឡើង និងធានាថាប្រព័ន្ធនេះនៅតែអនុលោមតាមស្តង់ដារ BS 10500 ។

ក្រុមហ៊ុនBSIគ្រប់មានការិយាល័យក្នុងតំបន់ជាច្រើនសម្រាប់ឱ្យក្រុមហ៊ុននៅក្នុងទ្វីបផ្សេងៗស្វែងរកព័ត៌មានទាក់ទងពីសេវាកម្មរបស់ពួកគេ ។ ការិយាល័យក្នុងតំបន់ដែលនៅជិតប្រទេសកម្ពុជាជាងគេនោះគឺស្ថិតនៅប្រទេសថៃ ។ ក្រុមហ៊ុនក៏អាចពិភាក្សាជាមួយសាជីវកម្មផ្តល់សេវាអធិការកិច្ចនិងសវនកម្មរបស់ប្រទេសស្វីស SGS SA ពីប្រព័ន្ធបទប្រចាំ BS 10500 នេះផងដែរ ។ SGS ក៏មានការិយាល័យនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជាដែរ ។

សម្រាប់ព័ត៌មានបន្ថែម អាចស្វែងរកបាននៅគេហទំព័រតាមរយៈ <http://www.bsigroup.com/en-GB/BS-10500-Anti-Bribery/>.

ច្បាប់ស្តីពីការអនុវត្តពុករលួយក្រៅប្រទេស ឆ្នាំ ១៩៧៧ (FCPA)

FCPA គឺជាច្បាប់ដែលមានយុត្តាធិការឆ្លងដែនដ៏ល្បីមួយដែលបានអនុម័តនៅសហរដ្ឋអាមេរិកសម្រាប់ដាក់ទោសការស្វកប៉ាន់ក្នុងក្រុមហ៊ុនដែលធ្វើអាជីវកម្មជាមួយឬនៅក្នុងសហរដ្ឋអាមេរិក ។ ច្បាប់នេះមានយុត្តាធិការឆ្លងដែនដ៏ ហើយបុគ្គល និងនីតិបុគ្គលដែលស្ថិតក្រោមច្បាប់នេះរួមមាន៖

- “គ្រឹះស្ថានសាជីវកម្មក្នុងស្រុក”៖ ក្រុមហ៊ុន/អង្គភាពសាជីវកម្មរបស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំងក្រុមហ៊ុនដែលធ្វើអាជីវកម្មនៅបរទេសតាមរយៈបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនវិនិយោគរួមក្រៅប្រទេស
- “អ្នកចេញមូលបត្រ”៖ ក្រុមហ៊ុនសាធារណៈបរទេសនិងសហរដ្ឋអាមេរិកដែលធ្វើពាណិជ្ជកម្មមូលបត្រនៅក្នុងសហរដ្ឋអាមេរិក
- បុគ្គល ឬក្រុមហ៊ុនអាជីវកម្មបរទេសណាមួយដែលធ្វើសកម្មភាពនៅក្នុងដែនដីសហរដ្ឋអាមេរិក ។

ច្បាប់នេះមានចង្កោមបទប្បញ្ញត្តិចំនួនពីរចែងពីការប្រឆាំងការស្វកប៉ាន់ និងគណនេយ្យ ។ បទប្បញ្ញត្តិស្តីពីការប្រឆាំងការស្វកប៉ាន់រួមមានការហាមមិនឱ្យបង់ប្រាក់ដល់មន្ត្រីបរទេសដើម្បីទទួលបាន ឬរក្សាជំនួញ។ បទប្បញ្ញត្តិអំពីគណនេយ្យតម្រូវឱ្យក្រុមហ៊ុនចេញមូលបត្រគត់ត្រានិងរក្សាសៀវភៅនិងបញ្ជីឱ្យបានត្រឹមត្រូវ និងមានប្រព័ន្ធត្រួតពិនិត្យគណនេយ្យផ្ទៃក្នុងគ្រប់គ្រាន់ ។ បទប្បញ្ញត្តិទាំងនេះមិនអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការក្លែងបន្លំសៀវភៅ ឬបញ្ជីឡើយ ។ ផ្ទុយពីច្បាប់ប្រឆាំងការស្វកប៉ាន់របស់ចក្រភពអង់គ្លេស ច្បាប់នេះមិនមានចែងពីជំនួញពុករលួយរវាងភាគីឯកជននោះឡើយ មានតែជំនួញរវាងភាគីឯកជន និងគ្រឹះស្ថានជំនួញរបស់រដ្ឋតែប៉ុណ្ណោះ ។

ទោះបីយ៉ាងនេះក្តីគួរកត់សម្គាល់ថាអំពើពុករលួយរវាងបុគ្គលឯកជន “អាចចាប់បាន” ដោយប្រើច្បាប់ផ្សេងទៀតរបស់សហរដ្ឋអាមេរិក ។³

³ “ភាពខុសគ្នារវាងច្បាប់ប្រឆាំងការស្វកប៉ាន់របស់ចក្រភពអង់គ្លេសនិងច្បាប់ស្តីពីការអនុវត្តពុករលួយក្រៅប្រទេសរបស់សហរដ្ឋអាមេរិក” <http://www.nortonrosefulbright.com/knowledge/publications/52195/differences-between-the-uk-bribery-act-and-the-us-foreign-corrupt-practices-act>

ទោះបីជាច្បាប់ស្តីពីការអនុវត្តពុករលួយក្រៅប្រទេសនេះមិនសម្របខ្លួនតាមស្តង់ដារណាមួយក្តី សៀវភៅធនធានណែនាំពីច្បាប់នេះដែលចេញផ្សាយជាផ្លូវការក្នុងឆ្នាំ២០១២ ក៏បានផ្តល់ជាគោលគំនិតជាច្រើនពីលក្ខណៈសណ្ឋានសំខាន់ៗនៃកម្មវិធីប្រតិបត្តិតាមប្រកបដោយ“ប្រសិទ្ធភាព” ដែលអនុលោមតាមច្បាប់ស្តីពីការអនុវត្តពុករលួយក្រៅប្រទេស ដើម្បីកាត់បន្ថយហានិភ័យការស្តុកប៉ាន់នៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ក្រុមហ៊ុន ។ លក្ខណៈសណ្ឋានទាំងនេះគឺជាចំណុចដ៏សំខាន់សម្រាប់ក្រុមហ៊ុនដែលស្ថិតនៅក្រោមការស៊ើបអង្កេតរបស់គណៈកម្មាធិការមូលបត្រ និងនាយកដ្ឋានយុត្តិធម៌ នៅពេលមានការចោទប្រកាន់ពីបទបំពានលើច្បាប់ស្តីពីការអនុវត្តពុករលួយក្រៅប្រទេសនេះ ។ លក្ខណៈសម្គាល់ទាំងនេះជារឿយៗត្រូវគ្នាជាមួយនឹងកម្មវិធីស្តង់ដារអន្តរជាតិដូចបានរៀបរាប់ពីមុន និងបន្ទាប់ទៀតនេះនៅក្នុងផ្នែក ISO37001 ។ តួយ៉ាង សៀវភៅណែនាំនេះបានផ្តល់អនុសាសន៍ថាកម្មវិធីប្រតិបត្តិតាមត្រូវមានសេចក្តីប្រុងប្រយ័ត្នច្បាស់លាស់មួយពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងការរៀបចំគោលនយោបាយច្បាស់លាស់សម្រាប់ប្រឆាំងនឹងអំពើពុករលួយ ។ តម្រូវការទាំងនេះក៏ជំរុញឱ្យមានដោយស្តង់ដារអន្តរជាតិផងដែរ នៅពេលដែលក្រុមហ៊ុនស្នើសុំវិញ្ញាបនបត្រ ។ លក្ខណៈសម្គាល់ផ្សេងទៀតមាន ការវាយតម្លៃហានិភ័យ ការបណ្តុះបណ្តាលបុគ្គលិក និងវិធានការវិន័យ ជាដើម ។

ច្បាប់នេះគឺជាកត្តាដ៏សំខាន់មួយដែលអាចកំណត់ឱ្យអ្នកវិនិយោគសហរដ្ឋអាមេរិកជ្រើសរើសប្រទេសកម្ពុជាជាគោលដៅវិនិយោគមួយដែលមានសក្តានុពល ។ ភាពរឹតត្បិតនៃច្បាប់មួយនេះធ្វើឱ្យក្រុមហ៊ុនសហរដ្ឋអាមេរិកមានការប្រយ័ត្ន និង

ចៀសវាងការពាក់ព័ន្ធនឹងជំនួញពុករលួយ ។ ការសិក្សាស្ទង់មតិរបស់សភាពាណិជ្ជកម្មអាមេរិកឆ្នាំ២០១៥ បានឱ្យដឹងថា ៨២%នៃពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅប្រទេសកម្ពុជាមិនពេញចិត្តចំពោះអំពើពុករលួយព្រោះវាអាចធ្វើឱ្យក្រុមហ៊ុនទាំងនោះប្រឈមនឹងហានិភ័យខ្ពស់⁴ ។ ការអនុវត្តស្តង់ដារស្របតាមលក្ខខណ្ឌរបស់សៀវភៅណែនាំពីច្បាប់ស្តីពីការអនុវត្តពុករលួយនៅក្រៅប្រទេសនេះនឹងជួយកាត់បន្ថយហានិភ័យក្នុងការធ្វើវិនិយោគនៅត្រឹមកម្រិតអប្បបរមា និងលើកស្ទួយប្រទេសកម្ពុជាឱ្យក្លាយជាទីកន្លែងមានសក្តានុពលទាក់ទាញជំនាញ និងធនធានពីសហរដ្ឋអាមេរិកមកព្រះរាជាណាចក្រកម្ពុជា ។

ស្តង់ដារ ISO37001

ISO37001 គឺជាស្តង់ដារអន្តរជាតិដំបូងគេបង្អស់បង្កើតឡើងសម្រាប់អនុវត្តប្រព័ន្ធគ្រប់គ្រងការប្រឆាំងការស្តុកប៉ាន់⁵ ។ ស្តង់ដារនេះអាចប្រើក្នុងស្ថាប័នគ្រប់ទំហំ និងប្រភេទក្នុងវិស័យនានាដូចជា វិស័យសាធារណៈ វិស័យឯកជន និងវិស័យដែលមិនរកប្រាក់កម្រៃ ជាដើម ។ ចំណុចសំខាន់ៗនៃស្តង់ដារនេះរួមមានការបង្កើតសេចក្តីព្រាងគោលនយោបាយប្រឆាំងការស្តុកប៉ាន់ ការតែងតាំងបុគ្គលិកសម្រាប់ត្រួតពិនិត្យលើការប្រតិបត្តិតាមប្រឆាំងការស្តុកប៉ាន់ ការបណ្តុះបណ្តាលបុគ្គលិក ការវាយតម្លៃហានិភ័យនៃការស្តុកប៉ាន់ ការត្រួតពិនិត្យនិងធ្វើរបាយការណ៍

⁴ “អ្នកវិនិយោគសហរដ្ឋអាមេរិកខកចិត្តចំពោះភាពមិនច្បាស់លាស់និងអំពើពុករលួយ”
<http://www.phnompenhpost.com/post-weekend/us-investors-put-uncertainty-and-corruption>.
⁵ ឧបករណ៍ថ្មីសម្រាប់ប្រឆាំងការស្តុកប៉ាន់ក្នុងពាណិជ្ជកម្ម
<http://www.iso.org/iso/news.htm?refid=Ref1902>

ហិរញ្ញវត្ថុនិងពាណិជ្ជកម្ម និងនីតិវិធីស៊ើបអង្កេត ។ ស្តង់ដារ ISO37001 នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយសេចក្តីព្រាងស្តង់ដារនេះបង្កើតឡើងដោយមានការចូលរួមពីអ្នកជំនាញមកពីប្រទេសចូលរួមបង្កើតចំនួន ២៨ ប្រទេសចូលរួមធ្វើការសង្កេតចំនួន ១៦ និងស្ថាប័នទំនាក់ទំនងចំនួន ៧ ។^៦ ស្តង់ដារនេះពុំទាន់រៀបចំរួចរាល់នៅឡើយទេ ប៉ុន្តែគ្រោងនឹងបញ្ចប់និងបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១៦ ។

ករណីសិក្សាក្នុងតំបន់ ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីបានសម្ពោធបណ្តាញគ្លូបលកំផែកដែលជាបណ្តាញក្នុងស្រុករបស់ខ្លួននៅឆ្នាំ២០០៨ ។ បច្ចុប្បន្នប្រទេសម៉ាឡេស៊ីមានហត្ថលេខីជាសមាជិកបណ្តាញចំនួន ៥០ ដែលក្នុងនោះមានក្រុមហ៊ុនមកពីផ្នែកអេឡិចត្រូនិច និងឧបករណ៍អគ្គិសនី សូហ្វវែរ និងសេវាកម្មកុំព្យូទ័រ សេវាផ្តល់ការគាំទ្រ និងឧស្សាហកម្មទូទៅ ។ បណ្តាញនេះគឺជានីតិបុគ្គលឯករាជ្យ ដែលស្ថិតក្រោមច្បាប់ស្តីពីការចុះឈ្មោះសមាគមរបស់ប្រទេសម៉ាឡេស៊ី ។

ក្រុមហ៊ុនហ្វីដ៍ ហ្សឺរីក៍ស៍ ប្រទេសម៉ាឡេស៊ី

ក្រុមហ៊ុន ហ្វីដ៍ ហ្សឺរីក៍ស៍គឺជាក្រុមហ៊ុនកែច្នៃឯកសារពហុជាតិអាមេរិក-ជប៉ុន ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធនៅប្រទេសម៉ាឡេស៊ី ។ ក្រុមហ៊ុននេះ បានចូលជាបណ្តាញគ្លូបលកំផែកក្នុងស្រុក តាំងពីការចាប់កំណើតនៃបណ្តាញនេះនៅឆ្នាំ២០០៨ មកម្ល៉េះ

ហើយបច្ចុប្បន្ននេះគឺជាក្រុមហ៊ុនដឹកនាំគ្លូបលកំផែកតែមួយគត់នៅក្នុងបណ្តាញ ។ ក្រោយពីបានចូលរួមក្នុងគ្លូបលកំផែកមក ហ្វីដ៍ ហ្សឺរីក៍ស៍បានប្រើប្រាស់ឧបករណ៍ និងធនធានរបស់គ្លូបលកំផែកដើម្បីកែប្រែក្រុមសីលធម៌ក្រុមហ៊ុនរបស់ខ្លួននៅក្នុងឆ្នាំ២០០៧ ឱ្យស្របតាមគោលការណ៍របស់គ្លូបលកំផែក ។ ក្រុមហ៊ុននេះនៅតែបន្តពិនិត្យមើលឡើងវិញ និងធ្វើបច្ចុប្បន្នកម្មគោលនយោបាយសីលធម៌របស់ខ្លួនដើម្បីរក្សាភាពអនុលោមតាមស្តង់ដារអន្តរជាតិ ។ ហ្វីដ៍ ហ្សឺរីក៍ស៍បានណែនាំប្រាប់អំពីការកែប្រែក្រុមសីលធម៌នេះទៅដល់បុគ្គលិករបស់ខ្លួនតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលអំពីការប្រតិបត្តិតាម អស់រយៈពេលមួយឆ្នាំដើម្បីឱ្យពួកគេយល់ច្បាស់ពីភាពចាំបាច់នៃការកាត់បន្ថយឱ្យដល់កម្រិតអប្បបរមានូវហានិភ័យពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ប្រឆាំងអំពើពុករលួយ ។ កិច្ចផ្តួចផ្តើមទាំងអស់នេះក៏បានផ្តល់ផលមកវិញដល់ក្រុមហ៊ុនផងដែរ ។ របាយការណ៍និរន្តរភាពឆ្នាំ២០១៤ របស់ក្រុមហ៊ុនបានបង្ហាញឱ្យឃើញថា រហូតមកដល់ពេលឥឡូវនេះពុំមានករណីពុករលួយត្រូវបានអះអាងថា កើតមាននៅក្នុងក្រុមហ៊ុនឡើយ ។

ប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ីបានសម្ពោធបណ្តាញគ្លូបលកំផែកក្នុងស្រុករបស់ខ្លួន នៅខែមេសា ឆ្នាំ២០០៦ អំឡុងពេលវេទិកាពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ។ បច្ចុប្បន្នបណ្តាញនេះមានហត្ថលេខីចំនួន ១១៧ ដែលរួមមានសាជីវកម្មពហុជាតិ សាជីវកម្មជាតិ សហគ្រាសធុនតូច និងមធ្យម សាកលវិទ្យាល័យ និងអង្គការសង្គមស៊ីវិលជាច្រើន ។ សកម្មភាពរបស់បណ្តាញមានដូចជារៀបចំសន្និសីទបណ្តាញសម្រាប់

⁶ ស្តង់ដារប្រព័ន្ធគ្រប់គ្រងការប្រឆាំងការស៊ុកប៉ាន់ ISO37001 http://www.iso.org/iso/iso_37001_anti-bribery_management_systems_standard_brochure.pdf

ឱ្យហត្ថលេខីទទួលបានអត្ថប្រយោជន៍ក្នុងកម្រិត
អតិបរមាពីគូបលក់ដែកនេះ និងរៀបចំកិច្ចផ្គត់ផ្គង់
ទំនួលខុសត្រូវរបស់សាជីវកម្មចំពោះសង្គមជាមួយ
ភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀតដូចជា
យូនីសេ ជាដើម ។

ក្រុមហ៊ុនអាស៊ី ផល&ផេបដឺ គ្រុប (APP)

ក្រុមហ៊ុនអាស៊ី ផល&ផេបដឺ គ្រុប គឺជាក្រុមហ៊ុន
ផលិតក្រដាសដែលជាកម្មសិទ្ធិរបស់រោងម៉ាស៊ីន
ក្រដាស PT Indah Kiat Pulp & Paper Tbk
និងរោងម៉ាស៊ីនក្រដាស PT Pindo Deli Pulp &
Papers ។ ក្រុមហ៊ុនទាំងពីរនេះជាសមាជិក
បណ្តាញគូបលក់ដែកក្នុងស្រុករបស់ប្រទេស
ឥណ្ឌូនេស៊ី ។ ក្រុមហ៊ុនAPPបានចុះហត្ថលេខា
ជាមួយគូបលក់ដែកនៅឆ្នាំ២០០៨ ។ យោងតាម
ការរាយការណ៍អំពីកិច្ចបន្តការគាំទ្របណ្តាញ នៅក្នុង
របាយការណ៍ឆ្នាំ២០១២របស់ក្រុមហ៊ុន គោលការណ៍
របស់គូបលក់ដែកនៅតែបន្តជាមូលដ្ឋានសម្រាប់
ក្រុមហ៊ុនធ្វើការវាយតម្លៃខ្លួនឯងក្នុងនាមជាក្រុមហ៊ុន
ផលិតក្រដាសសកលលោកល្បីមួយ ។ ក្រុមហ៊ុន
APP បានដាក់ចេញនូវចក្ខុវិស័យ និងផែនទីបង្ហាញ
ផ្លូវឆ្ពោះទៅរកនិរន្តរភាពសម្រាប់ឆ្នាំ២០២០ របស់
ខ្លួន ដែលមានរួមបញ្ចូលគោលការណ៍របស់គូបល
ក់ដែកនៅក្នុងគោលដៅរយៈពេលខ្លី និងវែងរបស់
ក្រុមហ៊ុនផងដែរ ។ ក្រុមហ៊ុន APP ដែលពឹងផ្អែក
យ៉ាងខ្លាំងលើធនធានទឹក ក៏បានធ្វើការជាដៃគូ
ជាមួយគូបលក់ដែក និងភាគីពាក់ព័ន្ធផ្សេងទៀតលើ
គម្រោងលើកស្ទួយគុណភាពធនធានទឹកក្នុងស្រុក
របស់ក្រុមហ៊ុន ។ គម្រោងទាំងនេះបានជួយឱ្យការ
ចាត់ចែងធនធានដើមមានលក្ខណៈល្អប្រសើរជាង

មុនដែលជាកត្តាជួយឱ្យប្រតិបត្តិការសំខាន់ៗរបស់
ក្រុមហ៊ុនមានការរីកលូតលាស់ ។

ប្រទេសថៃ

ទោះបីជាប្រទេសថៃមិនមានបណ្តាញក្នុងប្រទេសក្តី
ក៏មានក្រុមហ៊ុនជាច្រើនបានចុះឈ្មោះជាមួយនឹង
គូបលក់ដែក ក្នុងចំណោមក្រុមហ៊ុនទាំងនោះ
ក្រុមហ៊ុនមួយនឹងលើកយកមករៀបរាប់បង្ហាញនៅ
ខាងក្រោមនេះ ។

ក្រុមហ៊ុនបរទេសជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ដូចជាក្រុមហ៊ុនជីវវិទ្យាសាស្ត្របាយអូរេដ (Bio-
Rad) ដែលមានស្នាក់ការកណ្តាលនៅរដ្ឋ
កាលីហ្វ័រញ៉ាបានទទួលការចោទប្រកាន់ក្រោមច្បាប់
ស្តីពីការអនុវត្តពុករលួយនៅក្រៅប្រទេសពីបទស្តុក
ប៉ាន់មន្ត្រីនៅប្រទេសថៃដើម្បីទទួលបានកិច្ចសន្យា
ពាណិជ្ជកម្ម ។ ក្រុមហ៊ុន Bio-Rad នេះបានបង់ប្រាក់
ពិន័យសរុបចំនួន៥៥លានដុល្លារសហរដ្ឋអាមេរិក។⁷

សហជីពផលិតផលបង្កកថៃ (TUF)

សហជីពផលិតផលបង្កកថៃគឺជាក្រុមហ៊ុនផលិត
ផលិតផលគ្រឿងសមុទ្រដ៏ធំមួយនៅក្នុងពិភពលោក
ដែលការលក់ប្រចាំឆ្នាំរបស់សហជីពនេះមានចំនួន
លើសពី ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
សហជីពផលិតផលបង្កកថៃបានចូលរួមក្នុងបណ្តាញ
គូបលក់ដែកនៅឆ្នាំ២០១៣ ។ យោងតាមបណ្ឌិត វីត
ស៊ុនតារាណាន់ នាយករបស់សហជីពផ្នែកនិរន្តរភាព
បានឱ្យដឹងថាសហជីពនេះផ្តល់តម្លៃដល់ការអនុវត្ត
អន្តរជាតិល្អៗ ហើយបានប្រើប្រាស់

⁷ ក្រុមហ៊ុន Bio-Rad បង់ប្រាក់៥៥លានដុល្លារដើម្បីជម្រះបញ្ចប់
ទោសល្មើសនឹងច្បាប់ស្តីពីការអនុវត្តពុករលួយនៅក្រៅប្រទេស
[http://www.fcpablog.com/blog/2014/11/3/bio-rad-pays-55-
million-to-settle-fcpa-offenses.html](http://www.fcpablog.com/blog/2014/11/3/bio-rad-pays-55-million-to-settle-fcpa-offenses.html)

បទពិសោធន៍ទាំងនោះសម្រាប់កែប្រែក្រុមសីលធម៌
ការងាររបស់ខ្លួន “ដើម្បីបំពេញនូវការរំពឹងទុករបស់
ភាគីពាក់ព័ន្ធនានានៅគ្រប់ទីកន្លែង” ។ លើសពីនេះ
លោក ធីរ៉ាផុង ចាន់ស៊ីរី នាយកប្រតិបត្តិរបស់
សហជីពនេះបានទទួលស្គាល់ពីភាពចាំបាច់ក្នុងការ
លើកស្ទួយតម្លាភាពនៅក្នុងការងារ ដែលជាកត្តា
សំខាន់ក្នុងការបង្កើនគុណតម្លៃធុរកិច្ចរបស់សហជីព
ជាពិសេសសម្រាប់ភាគីពាក់ព័ន្ធ ។ ការគោរពបាន
ជាប់លាប់តាមគោលការណ៍ទាំងដប់របស់គូបល
កំណែបង្ហាញឱ្យឃើញថាសហជីពផលិតផលបង្ក
ថែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្គត់ផ្គង់ផលិតផល
មានគុណភាព និងបានបង្កើនភាពទាក់ទាញធ្វើឱ្យ
សហជីពក្លាយជាកន្លែងវិនិយោគមានសក្តានុពល
មួយ ។ សហជីពផលិតផលបង្កកថែបានទទួល
ស្គាល់ពីភាពចាំបាច់ឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ
ធុរកិច្ច និងការអនុវត្តប្រកបដោយទំនួលខុសត្រូវដល់
សង្គមរបស់សាជីវកម្ម ។ សហជីពនេះក៏បានទទួល
ស្គាល់ផងដែរថាខ្លួនសម្រេចបាននូវតុល្យភាពនេះ ។

បញ្ហាប្រឈម

ទោះបីជាផលប្រយោជន៍ជាច្រើនអាចទទួលបានពី
ការអនុវត្តស្តង់ដារអន្តរជាតិទាំងនេះក្តី ក៏ក្រុមហ៊ុននៅ
តែអាចជួបប្រទះនឹងបញ្ហាប្រឈមផ្សេងៗ នៅពេល
អនុវត្តស្តង់ដារ និងប្រព័ន្ធប្រឆាំងអំពើពុករលួយទាំង
នេះដែរ ។

សមត្ថភាពមិនគ្រប់គ្រាន់

ជាទូទៅក្រុមហ៊ុនបរាជ័យដោយសារមិនបានប្រគល់
ឯកសាររបាយការណ៍គ្រប់គ្រាន់ដូចជារបាយការណ៍
តាមដានពីដំណើរការ ដែលជាតម្រូវការសម្រាប់បន្ត
សមាជិកភាពរបស់គូបលកំណែ ។ ឧទាហរណ៍ដូច

នៅប្រទេសហ្វីលីពីន បណ្តាញគូបលកំណែក្នុង
ស្រុកចាប់ដំណើរការនៅឆ្នាំ២០០២ ដោយមាន
ហត្ថលេខីចំនួន ១៥០ ។ ប៉ុន្តែ ពីរភាគបីនៃក្រុមហ៊ុន
ទាំងអស់នោះត្រូវបានលុបឈ្មោះចេញពីបណ្តាញ
ដោយសារពួកគេមិនបានប្រគល់របាយការណ៍អំពី
ដំណើរការការងារ ។ ក្នុងឆ្នាំ២០១៥ បណ្តាញនេះ
មានក្រុមហ៊ុនតិចជាង ៦០ តែប៉ុណ្ណោះ។ ក្រុមហ៊ុន
ពាណិជ្ជកម្ម ជាពិសេសសហគ្រាសធុនតូច និង
មធ្យមអាចមិនមានធនធានសេដ្ឋកិច្ចគ្រប់គ្រាន់
សម្រាប់ចំណាយលើការថែទាំ និងការចំណាយទូទៅ
ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងការប្រឆាំងការស្តុកប៉ាន់។
លើសពីនេះ ក្រុមហ៊ុនអាចនឹងត្រូវចំណាយច្រើនលើ
ការអនុវត្តគោលការណ៍ទាំងអស់របស់គូបលកំណែ
ដោយសារមិនអាចសម្រេចជ្រើសរើសគោលការណ៍
ណាមួយដើម្បីដាក់ជាអាទិភាពបាន ។ ក្នុងករណីនេះ
ក្រុមហ៊ុនទាំងនោះគួរជ្រើសយកប្រព័ន្ធស្តង់ដារផ្សេង
ទៀតដូចជាប្រព័ន្ធប្រឆាំង BS 10500 ដែលអាចបត់បែនបាន
តាមតម្រូវការ ទំហំ និងអាទិភាពរបស់ក្រុមហ៊ុន។

កង្វះខាតឆន្ទៈ

ការប្រើប្រាស់ប្រព័ន្ធប្រឆាំងការស្តុកប៉ាន់ដើម្បីទទួល
បានវិញ្ញាបនបត្របញ្ជាក់ពីស្តង់ដារ ត្រូវបានគេមើល
ឃើញថាផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនធំៗច្រើន
ជាងក្រុមហ៊ុនទំហំតូច ។ នេះជាការពិតជាពិសេស
សម្រាប់សាជីវកម្មពហុជាតិដែលមានប្រតិបត្តិការ
អាជីវកម្មនៅក្នុងប្រទេសដែលមិនមានច្បាប់បញ្ញត្តិ
គ្រប់គ្រាន់ ។ ហេតុដូច្នេះនេះ វិញ្ញាបនបត្រស្តង់ដារ
អន្តរជាតិមានសារប្រយោជន៍ចំពោះក្រុមហ៊ុន
បុគ្គលិកម្នាក់របស់សាជីវកម្មពហុជាតិប្រភេទនេះច្រើន
ជាងចំពោះក្រុមហ៊ុនក្នុងស្រុក ។ ក្រុមហ៊ុនទាំងនេះ
ជាទូទៅត្រូវបានជូនភាគីពាក់ព័ន្ធចាប្រតិបត្តិការ

របស់ខ្លួននៅក្នុងប្រទេសប្រភេទនេះមានសុចរិតភាព បន្តទទួលខុសត្រូវចំពោះសង្គម មិនមានការកេង ប្រវ័ញ្ច និងមានសុវត្ថិភាព ។ នេះក៏ជាការធានាមួយ សម្រាប់ក្រុមហ៊ុនមេខ្លួនឯង និងភាគីពាក់ព័ន្ធផង ដែរ ។ ទោះបីយ៉ាងនេះក្តី ក្រុមហ៊ុនក្នុងស្រុកអាច មានការប្តេជ្ញាចិត្តទាបពីព្រោះក្រុមហ៊ុនទាំងនេះមិន សូវទទួលសម្គាល់ពីភាគីពាក់ព័ន្ធ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនទាំងនេះទទួលសម្គាល់ពីកត្តាខាងក្រៅដូចជា ពីមន្ត្រីរដ្ឋាភិបាលឱ្យប្រព្រឹត្តអំពើពុករលួយទៅវិញ ។ យ៉ាងណាក៏ដោយ គួរកត់សម្គាល់ថាក្រុមហ៊ុនក្នុង ស្រុកក៏អាចទាញយកអត្ថប្រយោជន៍ពីវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិដែរ បើសិនជាពួកគេមានគម្រោង ធ្វើអាជីវកម្មជាមួយនឹងសាជីវកម្មពហុជាតិ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ។ ក្រុមហ៊ុនក្នុងស្រុកអាចបង្កើន សមត្ថភាពប្រកួតប្រជែងក្នុងការនាំចេញផលិតផល របស់ខ្លួន បើសិនជាមានវិញ្ញាបនបត្របញ្ជាក់ពី ស្តង់ដារអន្តរជាតិនេះ ។

ការរួមបញ្ចូលស្តង់ដារមិនទាន់គ្រប់គ្រាន់

ក្រុមហ៊ុនដែលចុះហត្ថលេខាជាមួយនឹងគូបលកំណែ របស់អង្គការសហប្រជាជាតិអាចបញ្ចូលស្តង់ដារមិន ទាន់បានគ្រប់គ្រាន់ ទៅក្នុងកម្មវិធីទទួលខុសត្រូវដល់ សង្គមរបស់ខ្លួន ។ ក្រុមហ៊ុនអាចនៅមិនទាន់មាន មូលដ្ឋានសម្រាប់វិធានការប្រតិបត្តិតាម ដើម្បីធ្វើ សវនកម្មនៅឡើយ ។ ក្នុងករណីនេះ ប្រព័ន្ធគ្រប់ គ្រងការប្រឆាំងការស្តុកប៉ាន់ផ្សេងទៀតដូចជា BS 10500 អាចជួយបានពីព្រោះថាការវាយតម្លៃកម្មវិធី ត្រូវធ្វើជាមុនសិនមុននឹងអាចដំឡើងប្រព័ន្ធនោះ បាន ។ ក្រៅពីនេះ បុគ្គលិកត្រូវដឹងពីការរួមបញ្ចូល ស្តង់ដារនេះដើម្បីឱ្យពួកគេបានដឹងថាក្រុមហ៊ុន មានយន្តការសម្រាប់ប្រឆាំងការស្តុកប៉ាន់ ។

វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា នឹងជួយអប់រំ បុគ្គលិកអំពីអត្ថប្រយោជន៍នៃការប្រព្រឹត្តត្រឹមត្រូវ នៅកន្លែងការងារ បែបបទសម្រាប់ពួកគេអនុវត្តនៅ ពេលស្ថិតក្នុងឬត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើពុករលួយ និងវិធីកាត់បន្ថយហានិភ័យនៃការអនុវត្តធុរកិច្ចពុក រលួយ ។

ប្រទេសកម្ពុជា

ការចូលរួមអនុវត្តស្តង់ដារអន្តរជាតិប្រឆាំងការស្តុក ប៉ាន់ ដូចជាស្តង់ដារគូបលកំណែរបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសកម្ពុជានៅមានកម្រិត ទាបនៅឡើយ ។ ប្រទេសកម្ពុជាមិនមានបណ្តាញ គូបលកំណែក្នុងស្រុក មានន័យថានៅមានឱកាស បង្កើតបណ្តាញនេះ។ បច្ចុប្បន្នមានតែក្រុមហ៊ុនកម្ពុជា ចំនួន ២ ប៉ុណ្ណោះដែលស្ថិតនៅក្នុងបញ្ជីអ្នកចូលរួម ក្នុងគូបលកំណែរបស់អង្គការសហប្រជាជាតិ ដែល ក្រុមហ៊ុន២ នោះមាន ក្រុមហ៊ុនឧស្សាហកម្មដឹក ជញ្ជូន **តេង ត្រែនស្តុកធនសិន លីមីតធីត** និងក្រុមហ៊ុន ទូរគមនាគមន៍អចល័ត **អ៊ីប៊ីខេម** ។ ក្រុមហ៊ុនសាខា ដឹកជញ្ជូននិងឡើយស្នាក់កម្ពុជា **អាអឹមអេ គ្រុប** ក៏បាន ប្តេជ្ញាគាំទ្រដល់គូបលកំណែនេះផងដែរ ។

គួរកត់សម្គាល់ថាប្រទេសកម្ពុជាអាចនៅមិនទាន់មាន សវនករចេញវិញ្ញាបនបត្រត្រឹមត្រូវនៅឡើយដោយ សារបច្ចុប្បន្ននេះការទាមទារឱ្យមានយន្តការប្រឆាំង ការស្តុកប៉ាន់មានតិចតួច ។ ការបណ្តុះបណ្តាល សមត្ថភាពគ្រូបង្ហាត់ ឬទីប្រឹក្សាឱ្យចេះអនុវត្តស្តង់ដារ ថ្មីតឹងរឹង និងបង្កើតយន្តការប្រឆាំងការស្តុកប៉ាន់ អាចនឹងចំណាយអស់ច្រើន ។

អ៊ីហ្ស៊ីខម

អ៊ីហ្ស៊ីខមគឺជាសហគ្រាសធុនតូច និងមធ្យមឯកជន ដែលផ្តល់សេវាទូរគមនាគមន៍អចល័ត និងមាន និយោជិតចំនួន ១៨០ ស្ថិតនៅក្នុងប្រទេសកម្ពុជា ។ នៅក្នុងខែសីហា ឆ្នាំ២០១៤ ក្រុមហ៊ុននេះបានក្លាយ ជាក្រុមហ៊ុនដំបូងគេបង្អស់នៅកម្ពុជាដែលបានចុះ ហត្ថលេខាចូលរួមក្នុងគ្លូបលក់ផែនការ ។ ក្នុងនាមជា សមាជិកបណ្តាញ អ៊ីហ្ស៊ីខមបានប្តេជ្ញាចិត្តអនុវត្ត គោលការណ៍ទាំងដប់របស់គ្លូបលក់ផែនការនេះ ហើយ បានប្រគល់របាយការណ៍អំពីដំណើរការការងារជា រៀងរាល់ឆ្នាំ ដើម្បីតាមដានពីការវិវឌ្ឍរបស់ខ្លួន ។ ក្រុមហ៊ុននេះក៏បានជ្រើសរើសប្រធានគ្រប់គ្រងផ្នែក ទំនួលខុសត្រូវចំពោះសង្គមរបស់សាជីវកម្ម សម្រាប់ ទទួលបន្ទុកកិច្ចការនេះផងដែរ ។ អ៊ីហ្ស៊ីខម មាន មោទនភាពចំពោះការដែលបានក្លាយជាក្រុមហ៊ុន ដំបូងគេបង្អស់ក្នុងកិច្ចផ្តួចផ្តើមទំនួលខុសត្រូវដល់ សង្គមរបស់សាជីវកម្មនៅកម្ពុជា ។ លក្ខណៈពិសេស របស់អ៊ីហ្ស៊ីខមមួយនេះបានផ្លាស់ប្តូរមុខមាត់របស់ ក្រុមហ៊ុន ដែលអាចទាក់ទាញអ្នកវិនិយោគមាន សក្តានុពលឱ្យធ្វើការកត់សម្គាល់ ។ វិញ្ញាបនបត្រ នេះបំពេញបន្ថែមលើស្តង់ដារអន្តរជាតិផ្សេងទៀត របស់ក្រុមហ៊ុនដូចជា ស្តង់ដារISO9001:2008 ដែលជាប្រព័ន្ធគ្រប់គ្រងបង្កើតដោយអង្គការស្តង់ដារ អន្តរជាតិ ។ អ៊ីហ្ស៊ីខមទទួលស្គាល់ពីភាពចាំបាច់នៃ ការបន្តពង្រឹង និងពិនិត្យប្រៀបធៀបការផ្តល់សេវា របស់ខ្លួនជាមួយនឹងកម្រិតស្តង់ដារអន្តរជាតិ ។ ស្តង់ដារទាំងនេះបង្កើតជាវេទិកាអន្តរជាតិសម្រាប់ ក្រុមហ៊ុនធ្វើការប្រកួតប្រជែងជាមួយនឹងប្រទេសជា ច្រើនផ្សេងទៀតនៅជុំវិញពិភពលោក ។

សេចក្តីបញ្ចប់

ថ្វីត្បិតតែមានបញ្ហាប្រឈមដែលក្រុមហ៊ុនអាចនឹង ជួបប្រទះក្តី ការអនុវត្តស្តង់ដារអន្តរជាតិប្រឆាំងការ ស្តាប់ចាំនេះមិនមែនជាដំណើរការដែលមាន លក្ខណៈតឹងរឹងនោះទេ ផ្ទុយទៅវិញវាគឺជាដំណើរការ ដែលអាចបត់បែនបាន ។ ទោះជាយ៉ាងនេះក្តី នៅ ពេលឥឡូវនេះការអនុវត្តស្តង់ដារអន្តរជាតិទាំងនេះ ត្រូវបានគេទទួលស្គាល់ថាមានសារប្រយោជន៍ ចំពោះសាខាក្រុមហ៊ុនពុហជាតិនៅប្រទេសកម្ពុជា ច្រើនជាងសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ។ មូលហេតុចម្បងនោះគឺដោយសារសហគ្រាសទាំង នេះមានធនធានតិចតួចដែលធ្វើឱ្យការដំឡើងប្រព័ន្ធ ទាំងនេះក្នុងសហគ្រាសមិនអាចទៅរួចបាន ។ ដូច្នេះ កិច្ចប្រឹងប្រែងនាពេលបច្ចុប្បន្នគឺផ្តោតទៅលើ ការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹង របស់សហគ្រាសធុនតូច និងមធ្យម អំពីជម្រើស ក្នុងការដំឡើងស្តង់ដារទាំងនេះនៅក្នុងរចនាសម្ព័ន្ធ ក្រុមហ៊ុន ។ ប៉ុន្តែក្នុងរយៈពេលយូរអង្វែង នៅពេល វិស័យឯកជនរបស់ប្រទេសកម្ពុជាមានការរីកលូត លាស់ ក្រុមហ៊ុនអាចនឹងមានបំណងបញ្ចូលការ អនុវត្តល្អៗរបស់ពួកគេទៅក្នុងទីផ្សារជាសកល ។ ក្រុមហ៊ុនបរទេសមកពីប្រទេសដែលមានច្បាប់ ប្រឆាំងការស្តាប់ចាំតឹងរឹង ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនោះ ក៏អាចធ្វើការវិនិយោគ កាន់តែច្រើនឡើងៗនៅក្នុងប្រទេសកម្ពុជាផងដែរ ។ ស្តង់ដារអន្តរជាតិនឹងមានសារសំខាន់ក្នុងការជំរុញ ឱ្យមានការវិវឌ្ឍឆ្ពោះទៅមុខនិងធានាដៃគូអន្តរជាតិថ្មី របស់ប្រទេសកម្ពុជានូវកិត្តិសព្ទ និងនិរន្តរភាព និងភាព ជោគជ័យដែលកំពុងរីកចម្រើនរបស់ប្រទេស ។